



វិធានការ របស់ គណបក្សសង្គ្រោះជាតិ

នៅចំពោះមុខ វិធានការសម្ព័ន្ធ របស់ លោក ហ៊ុន-សែន គណបក្សសង្គ្រោះជាតិ ឆ្លើយតប ដោយប្រើ វិធានការ ចុះចាញ់ជាថ្មីម្តងទៀត តាំង ពីបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ មក។ វិធានការ ចុះចាញ់នេះមានដូចតទៅ៖

១. លោក សម-រង្ស៊ី រត់គេចខ្លួន ទៅបរទេស

ដោយយកឡោះថា គ្រោងទុកជាយូរមកហើយ។ យើងតែងតែឃើញ អ្នកដឹកនាំមានការ ទទួលខុសត្រូវ នៅពេលដែលមានកើតព្រឹត្តិការណ៍សំខាន់ នៅក្នុងប្រទេស ទោះបីគេ កំពុងស្ថិតនៅទីណាក៏ដោយ គេប្រញាប់ប្រញាល វិលត្រឡប់ មកមាតុភូមិ វិញ ដើម្បី ប្រឈមមុខនឹង វិបត្តិជាតិ។ តែចំពោះ លោក សម-រង្ស៊ី បែរ ជា ចេញពីប្រទេសយកឡោះ គ្មានទំនងអ្វីបន្តិចបន្តួចសោះ។ តែ គរិយាបទ បែបនេះ ជាទំលាប់ធម្មតា របស់ លោក សម-រង្ស៊ី ព្រោះគាត់តែងតែរត់ចោលស្រុកជានិច្ច ទុកអ្នកដទៃជាប់គុក ឬប្រឈមមុខ នឹងបញ្ហា ជំនួសគាត់ ទៅសម្លឹងមើលព្រឹត្តិការណ៍សិន បើឃើញថា មានធ្ងរស្រាល បន្តិច គាត់នឹងធ្វើលិខិតសូមទោសលោក ហ៊ុន-សែន ដើម្បី រកការធានា ដល់ការវិលត្រឡប់ចូលស្រុកវិញ។

២. ប្រកាស ថា រក្សា វប្បធម៌សន្តាន

ព្រោះ ការថែទាំ វប្បធម៌សន្តាន ជា មួយ លោក ហ៊ុន-សែន គឺជាការចាំបាច់តែមួយគត់ ចំពោះ អ្នកដឹកនាំ គណបក្សសង្គ្រោះជាតិ គឺ រក្សា កៅអី ពួកគាត់ នៅក្នុង រដ្ឋសភាអនុ ប្រធាន រដ្ឋសភា និង ប្រធាន គណកម្មការ។ រឿង ថែទាំ ដើម្បីប្រយោជន៍ជាតិ គឺពួក អ្នកដឹកនាំទាំងនោះ ចេះតែនិយាយ ភូតកុហកប្រជាពលរដ្ឋ ព្រោះគាត់ដឹកនាំនៅក្នុង បរិបទ នយោបាយនៅស្រុកខ្មែរ ប្រជាពលរដ្ឋ គាត់គ្មានឥទ្ធិពលអ្វីទៅលើការសម្រេច ចិត្តរបស់ពួកគាត់នោះឡើយ។ យើងគំនន់ឃើញថា នៅពេលដែល ហ៊ុន-សែនសម្ព័ន្ធ ពោះគាត់ម្តងៗ ឃ្លាដែលពួកគាត់ និយាយភ្លាមៗ ជាសភាវគតិ តមនឹងការសម្ព័ន្ធនោះ គឺ ពួកគាត់នៅរក្សា វប្បធម៌សន្តាន។ ឃ្លា នេះ វាទៅជា បរិយាយ (récitation) របស់ពួក គាត់ដូចកូនក្មេង សូត្រមេរៀនការព្យ នោះឯង។ ដោយ ស្រឡាញ់ យសសក្តិពេក ពួក គាត់ លែងមាន សម្បជញ្ញៈ ជាមនុស្ស ស្គាល់ ល្អ/អាក្រក់ រស់តាមតែសភាវគតិ ដ៏អា ទារុណ (paisible) ជាសត្វដែលគេចិញ្ចឹមក្នុង សួនសត្វ ឈ្មោះ លទ្ធិប្រជាធិបតេយ្យ សំរាប់ អ្នកទស្សនា គេមកមើលកំសាន តែប៉ុណ្ណោះ។ បើនិយាយអំពីជោគជ័យ របស់ពួកគាត់

វិញគឺនៅត្រឹមតែ ពាក់អាវធំ ចង ក្រវ៉ាត់ក អង្គុយក្នុងរដ្ឋសភា ដូចស្វា គេយកមកផ្សាំង សំរាប់ ឡូការប៉ា តែ ប៉ុណ្ណោះដែរ។

២. ការសូមទោស លោក អ៊ុំ-សំអាត ចំពោះ លោក ហេង-សំរិន

លោក អ៊ុំ-សំអាត អ្នកស្នេហាជាតិ អចិន្ត្រៃយ៍ (មិនបិតថេរ) ធ្វើលិខិត សារភាពថាគាត់ធ្វើ ខុស ចំពោះលោក ហេង-សំរិន ហើយ សូមទោស។ សួរថា តើ អំពើនេះវាសមហេតុផល នោះទេ ? តើ ឈាង-រុន មេអាន់ជ្រី នៅក្នុងរដ្ឋសភា ទទួលស្គាល់ថា គាត់បំពានច្បាប់ដែរ ឬទេ ? ម្តងហើយម្តងទៀត អស់លោក (យើងនិយាយថា អស់លោក ព្រោះលោក អ៊ុំ-សំអាត គាត់តម្រូវធ្វើ តាមការសម្រេចចិត្ត អ្នកដឹកនាំគណបក្សគាត់) តែងតែ ជ្រើស រើស វិធានការ ថោកទាប ជានិច្ច គឺ សំពះសំពោល សូមសុខ។ ទង្វើ អស់លោក ភ្លេចគិត ថា អស់លោកកំពុង ហុច ដងដាវ ឲ្យគុណការ ហ៊ុន-សែន យក ការសារភាព លោក អ៊ុំ-សំអាត មកធ្វើជា អង្គហេតុ សំរាប់ចោទប្រកាន់ នៅពេលណា ដែលគេត្រូវការយករឿង នេះមកបំរើ ប្រយោជន៍នយោបាយគេ។ បើអស់លោក ខ្លាចម្លឹងៗ ចុះហេតុអ្វី នាំគ្នាធ្វើ នយោបាយ ? អស់លោក ជាអ្នកតែងច្បាប់ តែអស់លោក យកច្បាប់មកជាន់ព្រោះ ខ្លាច ហ៊ុន-សែន បញ្ឈប់ វប្បធម៌សន្តិភាព ព្រោះដូចយើងបញ្ជាក់ខាងលើរួចហើយវប្បធម៌ នេះ ជាអាយុជីវិត នៃបុណ្យស័ក្តិ របស់ ពួកអស់លោក។

